



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
លេខ.....០២៧.....អ.ស.ហ.ប្រក

ប្រកាស
ស្តីពី

វិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអតិថិជនប្រកបរបរលក់

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៩៨១ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១២១/០០៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
- បានឃើញអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អង្គភាពក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
- បានឃើញអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ
- បានឃើញប្រកាសលេខ ០០៨ អ.ស.ហ.ប្រក ចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃនាយកដ្ឋាន និងអង្គភាពក្រោមឱវាទរបស់និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ជាំ
- យោងតាមតម្រូវការចាំបាច់របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



សម្រេច
ជំពូកទី១
បទប្បញ្ញត្តិទូទៅ

ប្រការ១._

ប្រកាសនេះ មានគោលបំណងកំណត់វិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត អាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ ដើម្បីធានាប្រសិទ្ធភាពក្នុងការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

ប្រការ២._

ប្រកាសនេះ មានវិសាលភាពអនុវត្ត លើរាល់សកម្មភាពពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រការ៣._

បច្ចេកសព្ទដែលប្រើប្រាស់ក្នុងប្រកាសនេះ ត្រូវបានកំណត់ដូចខាងក្រោម៖

- **ន.អ.ប.** សំដៅដល់និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែន ធនាគារ
- **មន្ទីរ** សំដៅដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត
- **លិខិតអនុញ្ញាតជាគោលការណ៍** សំដៅដល់លិខិតអនុញ្ញាតដែលចេញដោយ **ន.អ.ប.** ឬមន្ទីរ ដល់បុគ្គលអភិវឌ្ឍន៍នៅឋាន ដែលបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការស្នើសុំអាជ្ញាបណ្ណពី **ន.អ.ប.** ឬលិខិតអនុញ្ញាតអាជីវកម្មពីមន្ទីរ និងកំពុងរង់ចាំទទួលលិខិតអនុញ្ញាតសាងសង់ពី អាជ្ញាធរមានសមត្ថកិច្ច
- **បុគ្គលអភិវឌ្ឍន៍អចលនវត្ថុ** សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលធ្វើអាជីវកម្មអភិវឌ្ឍន៍អចលន- វត្ថុសម្រាប់លក់ ឬជួល
- **អតិថិជន** សំដៅដល់បុគ្គលទិញ ឬជួល អចលនវត្ថុជាលំនៅឋាន អគារសហកម្មសិទ្ធិ ឬដីឡូត៍ពី បុគ្គលអភិវឌ្ឍន៍អចលនវត្ថុ
- **ឯកសារបញ្ជាក់ការកាន់កាប់ដីស្របច្បាប់** សំដៅដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បណ្ណ សម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ បណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី វិញ្ញាបនបត្រសម្គាល់ សិទ្ធិជួលអចិន្ត្រៃយ៍ វិញ្ញាបនបត្រសម្គាល់សិទ្ធិផលុបភោគ ឬគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល
- **សលាកបត្រក្បាលដី** សំដៅដល់ឯកសារផ្តល់ដោយរដ្ឋបាលសុរិយោដី ដែលមានបង្ហាញកម្មសិទ្ធិករ នៃដី ទីតាំងនៃដី និយាមកាចំណុចព្រំដី និងទំហំនៃដី។ សលាកបត្រក្បាលដី ត្រូវបានអនុញ្ញាតឱ្យ

ប្រើប្រាស់សម្រាប់ការអភិវឌ្ឍដីឡូត៍

- **ការផ្អាកសកម្មភាពអាជីវកម្ម** សំដៅដល់ការផ្អាកសកម្មភាពអាជីវកម្មទាំងស្រុង ឬផ្នែកណាមួយនៃសកម្មភាពអាជីវកម្មជាបណ្តោះអាសន្នដោយ **ន.វ.វ.ប.** ឬមន្ទីរ តាមការស្នើសុំរបស់បុគ្គលអភិវឌ្ឍអចលនវត្ថុដែលទទួលបានអាជ្ញាបណ្ណពី **ន.វ.វ.ប.** ឬលិខិតអនុញ្ញាតអាជីវកម្មពីមន្ទីរ
- **ការបញ្ឈប់អាជីវកម្ម** សំដៅដល់ការបញ្ឈប់សកម្មភាពអាជីវកម្មទាំងស្រុងដោយ **ន.វ.វ.ប.** ឬមន្ទីរ ឬតាមការស្នើសុំរបស់បុគ្គលអភិវឌ្ឍអចលនវត្ថុដែលទទួលបានអាជ្ញាបណ្ណពី **ន.វ.វ.ប.** ឬលិខិតអនុញ្ញាតអាជីវកម្មពីមន្ទីរ។

ជំពូកទី២

ស្ថាប័នមានសមត្ថកិច្ច

ប្រការ៤._

ន.វ.វ.ប. ជាស្ថាប័នមានសមត្ថកិច្ចគ្រប់គ្រងលើអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដូចមានកំណត់ក្នុងមាត្រា៤ នៃអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។

ប្រការ៥._

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត បំពេញតួនាទី ជាសេនាធិការជូន **ន.វ.វ.ប.** លើការងារគ្រប់គ្រង និងត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដោយមានភារកិច្ចដូចខាងក្រោម៖

- រៀបចំចេញលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍលំនៅឋាន អគារសហកម្មសិទ្ធិ និងដីឡូត៍
- ត្រួតពិនិត្យ និងតាមដានសកម្មភាពអាជីវកម្មអភិវឌ្ឍលំនៅឋាន អគារសហកម្មសិទ្ធិ និងដីឡូត៍ដែលបានចេញលិខិតអនុញ្ញាតអាជីវកម្ម
- ចូលរួមសហការជាមួយ **ន.វ.វ.ប.** តាមការចាំបាច់ក្នុងការចុះត្រួតពិនិត្យសកម្មភាពអាជីវកម្មអភិវឌ្ឍលំនៅឋាន អគារសហកម្មសិទ្ធិ និងដីឡូត៍ដែលមានលិខិតអនុញ្ញាតអាជីវកម្ម
- ចូលរួមសហការជាមួយ **ន.វ.វ.ប.** ឬមន្ទីរពាក់ព័ន្ធនៃអាជ្ញាធររាជធានី-ខេត្តសាមី តាមការចាំបាច់ក្នុងការស្រាវជ្រាវ និងទប់ស្កាត់អាជីវកម្មអភិវឌ្ឍលំនៅឋាន អគារសហកម្មសិទ្ធិ និងអាជីវកម្មអភិវឌ្ឍដីឡូត៍ដែលគ្មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម
- ចូលរួមសហការជាមួយ **ន.វ.វ.ប.** តាមការចាំបាច់ក្នុងការផ្សព្វផ្សាយបទប្បញ្ញត្តិពាក់ព័ន្ធអាជីវកម្មអភិវឌ្ឍអចលនវត្ថុ
- អនុវត្តការងារផ្សេងទៀតតាមការណែនាំរបស់ **ន.វ.វ.ប.** ។

ជំពូកទី៣

**លក្ខខណ្ឌ និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអតិថិជនឱ្យអចលនវត្ថុ
ផ្នែកទី១**

អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអតិថិជនឱ្យលំនៅឋាន ឬអគារសហកម្មសិទ្ធិ

ប្រការ៦._

ការធ្វើអាជីវកម្មអភិវឌ្ឍន៍លំនៅឋាន ឬអគារសហកម្មសិទ្ធិដែលមានចំនួនលើសពី ៣០ (សាមសិប) ល្វែង ឬភូមិត្រី៖ ឬយូនីតត្រូវមានអាជ្ញាបណ្ណជាមុនពី **ន.អ.ប. ។**

ប្រការ៧._

ការធ្វើអាជីវកម្មអភិវឌ្ឍន៍លំនៅឋាន ឬអគារសហកម្មសិទ្ធិដែលមានចំនួនចាប់ពី ៣ (បី) ទៅ ៣០ (សាមសិប) ល្វែង ឬភូមិត្រី៖ ឬយូនីតត្រូវមានលិខិតអនុញ្ញាតអាជីវកម្មជាមុនពីមន្ទីរ។

ប្រការ៨._

អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍន៍លំនៅឋាន ឬអគារសហកម្មសិទ្ធិមួយ ផ្តល់ជូនសម្រាប់ ទីតាំងអភិវឌ្ឍន៍តែមួយកន្លែងប៉ុណ្ណោះ។

ក្នុងករណីគម្រោងអភិវឌ្ឍន៍លំនៅឋាន ឬអគារសហកម្មសិទ្ធិតែមួយ ហើយបែងចែកជាច្រើនដំណាក់កាល អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មត្រូវបានផ្តល់ជូនសម្រាប់ដំណាក់កាលនីមួយៗ នៃគម្រោងអភិវឌ្ឍន៍នោះ។

ប្រការ៩._

បុគ្គលដែលមានបំណងធ្វើអាជីវកម្មអភិវឌ្ឍន៍លំនៅឋាន ឬអគារសហកម្មសិទ្ធិ ត្រូវបំពេញលក្ខខណ្ឌ ដូចខាងក្រោម៖

- មានដើមទុនអប្បបរមា ២០ (ម្ភៃ) ភាគរយនៃថ្លៃសំណង់ចំពោះបុគ្គលស្នើសុំអាជ្ញាបណ្ណប្រភេទ២
- មានដើមទុន ១០០ (មួយរយ) ភាគរយនៃថ្លៃសំណង់ចំពោះបុគ្គលស្នើសុំអាជ្ញាបណ្ណប្រភេទ១
- ដាក់ប្រាក់តម្កល់ធានាអាជីវកម្ម
- បើកគណនីអភិវឌ្ឍន៍អចលនវត្ថុនៅធនាគារពាណិជ្ជណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា
- រៀបចំផែនការអាជីវកម្មអភិវឌ្ឍន៍គម្រោង
- លក្ខខណ្ឌផ្សេងទៀតតាមការកំណត់របស់ **ន.អ.ប. ។**

ប្រការ១០._

បុគ្គលដែលមានបំណងធ្វើអាជីវកម្មអភិវឌ្ឍន៍នៅឋាន ឬអគារសហកម្មសិទ្ធិត្រូវដាក់ពាក្យស្នើសុំ អាជ្ញាបណ្ណមក **ន.អ.ប.** ឬលិខិតអនុញ្ញាតអាជីវកម្មមកមន្ទីរដោយភ្ជាប់ឯកសារតម្រូវដូចខាងក្រោម៖

- លិខិត និងពាក្យស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មតាមគំរូរបស់ **ន.អ.ប.** ឬមន្ទីរ
- ឯកសារបញ្ជាក់ការកាន់កាប់ដីអភិវឌ្ឍន៍គម្រោង
- លិខិតអនុញ្ញាតសាងសង់ និង/ឬលិខិតបើកការដ្ឋានសាងសង់ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច
- លិខិតបញ្ជាក់ការបើកគណនីអភិវឌ្ឍន៍អចលនវត្ថុនៅធនាគារពាណិជ្ជណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា (សម្រាប់អាជ្ញាបណ្ណប្រភេទ២)
- ឯកសារបញ្ជាក់ថ្លៃសំណង់សរុប ឬតាមដំណាក់កាលដែលចេញដោយគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា
- លិខិតដាក់ប្រាក់តម្កល់ធានាអាជីវកម្ម (សម្រាប់អាជ្ញាបណ្ណប្រភេទ២)
- គំរូកិច្ចសន្យាលក់ទិញ ឬជួល
- ផែនការអាជីវកម្មអភិវឌ្ឍន៍គម្រោង
- លិខិតថ្កោលទោសរបស់អ្នកឈរឈ្មោះលើអាជ្ញាបណ្ណ ឬអ្នកឈរឈ្មោះលើលិខិតអនុញ្ញាតអាជីវកម្ម និងភាគហ៊ុនិកទាំងអស់ ដែលចេញដោយក្រសួងយុត្តិធម៌ ឬចេញដោយប្រទេសសាមី (ចំពោះជនបរទេស)
- បណ្ណពន្ធប៉ាតង់ ឬឯកសារបញ្ជាក់ការបង់ពន្ធ
- លិខិតបញ្ជាក់សមាសភាព ឬការផ្តល់អាណត្តិអ្នកតំណាងស្របច្បាប់ក្នុងការធ្វើសកម្មភាពផ្លូវច្បាប់ក្នុងនាមម្ចាស់គម្រោងអភិវឌ្ឍ
- សៀវភៅបន្ទុកតាមគំរូរបស់ **ន.អ.ប.** ឬមន្ទីរ
- លក្ខខណ្ឌតម្រូវផ្សេងទៀត ដែលកំណត់ដោយ **ន.អ.ប.** ។

ប្រការ១១._

ក្រោយពីទទួលបានពាក្យស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម **ន.អ.ប.** ឬមន្ទីរត្រូវសិក្សាវាយតម្លៃទីតាំង និងផែនការអាជីវកម្មមុននឹងសម្រេចផ្តល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម។

ប្រការ១២._

ន.អ.ប. ឬមន្ទីរមានសិទ្ធិសម្រេចផ្តល់ ឬបដិសេធចំពោះការស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលបានសំណុំឯកសារគ្រប់ចំនួនតាមលក្ខខណ្ឌតម្រូវរបស់ **ន.អ.ប.** ។

ក្នុងករណីបដិសេធចំពោះការស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ១.៤៤.២. ឬមន្ទីរត្រូវជូនដំណឹងទៅបុគ្គលស្នើសុំដោយបញ្ជាក់ហេតុផលជាលាយលក្ខណ៍អក្សរ។

ប្រការ១៣.-

បុគ្គលអភិវឌ្ឍលំនៅឋាន ដែលបានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មក្នុងអំឡុងពេលរង់ចាំទទួលបានលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច អាចទទួលបានលិខិតអនុញ្ញាតជាគោលការណ៍ពី ១.៤៤.២. ឬមន្ទីរ ដោយបំពេញលក្ខខណ្ឌតម្រូវតាមការកំណត់របស់ ១.៤៤.២. ។

លិខិតអនុញ្ញាតជាគោលការណ៍ខាងលើមានសុពលភាព ៦ (ប្រាំមួយ) ខែ និងអាចស្នើសុំបន្តសុពលភាពតាមការសម្រេចរបស់ ១.៤៤.២. ឬមន្ទីរ។ ការស្នើសុំបន្តសុពលភាពលិខិតអនុញ្ញាតជាគោលការណ៍ត្រូវធ្វើឡើង ១ (មួយ) សប្តាហ៍ មុនកាលបរិច្ឆេទផុតសុពលភាព។

បុគ្គលដែលទទួលបានលិខិតអនុញ្ញាតជាគោលការណ៍ ត្រូវជូនដំណឹងពីការបដិសេធ ឬការកែតម្រូវផ្សេងៗ ចំពោះការស្នើសុំលិខិតអនុញ្ញាតសាងសង់ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមក ១.៤៤.២. ឬមន្ទីរក្នុងរយៈពេលយ៉ាងយូរ ១៥ (ដប់ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីទទួលបានលិខិតឆ្លើយតបជាផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ច។

ក្រោយទទួលបានការជូនដំណឹងខាងលើ ១.៤៤.២. ឬមន្ទីរត្រូវផ្តល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មជំនួសលិខិតអនុញ្ញាតជាគោលការណ៍ជូនបុគ្គលអភិវឌ្ឍលំនៅឋាន ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។ ១.៤៤.២. ឬមន្ទីរ ត្រូវដកហូតលិខិតអនុញ្ញាតជាគោលការណ៍ពីបុគ្គលអភិវឌ្ឍលំនៅឋាន ក្នុងករណីដែលលិខិតអនុញ្ញាតសាងសង់ត្រូវបានបដិសេធជាផ្លូវការដោយអាជ្ញាធរមានសមត្ថកិច្ច។

ផ្នែកទី២

អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអនិច្ច័យដ៏ឆ្លៀត

ប្រការ១៤.-

ការធ្វើអាជីវកម្មអភិវឌ្ឍដ៏ឆ្លៀតដែលមានទំហំដ៏សរុបចាប់ពី ១០.០០០ (ដប់ពាន់) ម៉ែត្រការ៉េ ត្រូវមានអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍដ៏ឆ្លៀតជាមុនពី ១.៤៤.២. ។

ប្រការ១៥.-

ការធ្វើអាជីវកម្មអភិវឌ្ឍដ៏ឆ្លៀតដែលមានទំហំដ៏សរុបក្រោម ១០.០០០ (ដប់ពាន់) ម៉ែត្រការ៉េ ត្រូវមានលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍដ៏ឆ្លៀតជាមុនពីមន្ទីរ។

ប្រការ១៦._

អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍដីឡូត៍មួយផ្តល់ជូនសម្រាប់ទីតាំងអភិវឌ្ឍតែមួយកន្លែងប៉ុណ្ណោះ។

ក្នុងករណីគម្រោងអភិវឌ្ឍដីឡូត៍តែមួយ ហើយបែងចែកជាច្រើនដំណាក់កាល អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មត្រូវបានផ្តល់ជូនសម្រាប់ដំណាក់កាលនីមួយៗនៃគម្រោងអភិវឌ្ឍនោះ។

ប្រការ១៧._

បុគ្គលដែលមានបំណងធ្វើអាជីវកម្មអភិវឌ្ឍដីឡូត៍ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

- មានដើមទុនអប្បបរមា ៤០ (សែសិប) ភាគរយនៃថ្លៃហេដ្ឋារចនាសម្ព័ន្ធសរុប
- ដាក់ប្រាក់តម្កល់ធានាអាជីវកម្ម
- បើកគណនីអភិវឌ្ឍអចលនវត្ថុនៅធនាគារពាណិជ្ជណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា
- រៀបចំផែនការអាជីវកម្មអភិវឌ្ឍគម្រោង
- លក្ខខណ្ឌផ្សេងទៀតតាមការកំណត់របស់ ទ.អ.ប.។

ប្រការ១៨._

បុគ្គលដែលមានបំណងធ្វើអាជីវកម្មអភិវឌ្ឍដីឡូត៍ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណមក ទ.អ.ប. ឬលិខិតអនុញ្ញាតអាជីវកម្មមកមន្ទីរដោយភ្ជាប់ឯកសារតម្រូវដូចខាងក្រោម៖

- លិខិត និងពាក្យស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មតាមគំរូរបស់ ទ.អ.ប. ឬមន្ទីរ
- ឯកសារបញ្ជាក់ការកាន់កាប់ដីអភិវឌ្ឍគម្រោង
- ប្លង់រួមស្តីពីការអភិវឌ្ឍដីឡូត៍
- លិខិតបញ្ជាក់ការបើកគណនីអភិវឌ្ឍអចលនវត្ថុនៅធនាគារពាណិជ្ជណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា
- ឯកសារបញ្ជាក់ថ្លៃហេដ្ឋារចនាសម្ព័ន្ធសរុប ឬតាមដំណាក់កាល ដែលចេញដោយគ្រឹះស្ថានធនាគារ ឬមិត្តភាពវត្ថុណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា
- លិខិតដាក់ប្រាក់តម្កល់ធានាអាជីវកម្ម
- គំរូកិច្ចសន្យាលក់ទិញ ឬកិច្ចសន្យាជួល
- ផែនការអាជីវកម្មអភិវឌ្ឍគម្រោង
- លិខិតថ្កោលទោសរបស់អ្នកឈរឈ្មោះលើអាជ្ញាបណ្ណ ឬអ្នកឈរឈ្មោះលើលិខិតអនុញ្ញាតអាជីវកម្ម និងភាគហ៊ុនិកទាំងអស់ ដែលចេញដោយក្រសួងយុត្តិធម៌ ឬចេញដោយប្រទេសសាមី (ចំពោះជនបរទេស)

- បណ្តុញប៉ាន់បង់ ឬឯកសារបញ្ជាក់ការបង់ពន្ធ
- លិខិតបញ្ជាក់សមាសភាព ឬការផ្តល់អាណត្តិអ្នកតំណាងស្របច្បាប់ក្នុងការធ្វើសកម្មភាពផ្លូវច្បាប់ ក្នុងនាមម្ចាស់គម្រោងអភិវឌ្ឍ
- សៀវភៅបន្ទុកតាមគំរូរបស់ ទ.អ.ប. ឬមន្ទីរ
- លក្ខខណ្ឌតម្រូវផ្សេងទៀតដែលកំណត់ដោយ ទ.អ.ប. ។

ប្រការ១៩._

ក្រោយពីទទួលបានពាក្យស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ការពិនិត្យ និងសម្រេចផ្តល់ ឬបដិសេធចំពោះការស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ត្រូវអនុវត្តតាមនីតិវិធីដូចមានចែងក្នុង ប្រការ១២ នៃប្រកាសនេះ។

ជំពូកទី៤
កិច្ចដំណើរការអាជីវកម្ម
ផ្នែកទី១
ប្រាក់តម្កល់ធានាអាជីវកម្ម

ប្រការ២០._

បុគ្គលអភិវឌ្ឍលំនៅឋានដែលស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ឬលិខិតអនុញ្ញាតជា គោលការណ៍ ឬបុគ្គលអភិវឌ្ឍអគារសហកម្មសិទ្ធិ ត្រូវដាក់ប្រាក់តម្កល់ធានាអាជីវកម្មយ៉ាងតិចចំនួន ២ (ពីរ) ភាគរយ នៃតម្លៃសំណង់សរុប ឬតម្លៃសំណង់តាមដំណាក់កាលនីមួយៗ ទៅតាមវិធីសាស្ត្រណា មួយដូចខាងក្រោម៖

ក. តម្កល់ជាសាច់ប្រាក់នៅក្នុងគណនីរបស់ ទ.អ.ប.

ខ. លិខិតដាក់ប្រាក់តម្កល់ធានាអាជីវកម្ម ដែលចេញដោយធនាគារពាណិជ្ជក្នុងស្រុកណាមួយ ដែលមានតម្លៃស្មើ។ ក្នុងករណីលិខិតធានានេះ ផុតសុពលភាពមុនពេលគម្រោងសាងសង់ចប់ ជាស្ថាពរ បុគ្គលអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិ ត្រូវដាក់ពាក្យបន្តសុពលភាពឱ្យបាន មុនកាលបរិច្ឆេទផុតសុពលភាព។

រាល់ការផ្លាស់ប្តូរធនាគារដាក់ប្រាក់តម្កល់ធានាអាជីវកម្មខាងលើ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតជា លាយលក្ខណ៍អក្សរមក ទ.អ.ប. ឬមន្ទីរ។

ប្រការ២១._

បុគ្គលអភិវឌ្ឍដីឡូត៍ដែលស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ត្រូវដាក់ប្រាក់តម្កល់ធានា អាជីវកម្មយ៉ាងតិចចំនួន ៥ (ប្រាំ) ភាគរយ នៃតម្លៃដីវិនិយោគសរុប ឬតម្លៃដីវិនិយោគតាមដំណាក់កាល នីមួយៗ។ ចំពោះបុគ្គលអភិវឌ្ឍដីឡូត៍ដែលមានឯកសារសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុស្របច្បាប់ជា

កម្មសិទ្ធិផ្ទាល់ខ្លួននិងពុំបានដាក់ប្រាតិភោគ ត្រូវដាក់ប្រាក់តម្កល់ធានាអាជីវកម្មយ៉ាងតិចចំនួន ៣ (បី) ភាគរយ នៃតម្លៃជីវិតវិទ្យាសរុប ឬតម្លៃវិទ្យាសាមីណាក់កាលនីមួយៗ។ ការដាក់ប្រាក់តម្កល់ ខាងលើត្រូវធ្វើទៅតាមវិធីសាស្ត្រណាមួយដូចខាងក្រោម៖

ក. តម្កល់ជាសាច់ប្រាក់នៅក្នុងគណនីរបស់ ១.១១.២.

ខ. លិខិតដាក់ប្រាក់តម្កល់ធានាអាជីវកម្ម ដែលចេញដោយធនាគារពាណិជ្ជក្នុងស្រុកណាមួយ ដែល មានតម្លៃស្មើ។ ក្នុងករណីលិខិតធានានេះ ផុតសុពលភាពមុនពេលគម្រោងលក់អស់ជាស្ថាពរ បុគ្គលអភិវឌ្ឍដ៏ទ្វ័យ ត្រូវដាក់ពាក្យបន្តសុពលភាពឱ្យបានមុនកាលបរិច្ឆេទផុតសុពលភាព។

រាល់ការផ្លាស់ប្តូរធនាគារដាក់ប្រាក់តម្កល់ធានាអាជីវកម្មខាងលើ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតជា លាយលក្ខណ៍អក្សរមក ១.១១.២. ឬមន្ទីរ។

ប្រការ២២._

ប្រាក់តម្កល់ធានាអាជីវកម្ម អាចត្រូវបានអនុញ្ញាតឱ្យដកវិញបាន លុះត្រាតែគម្រោងអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិសាងសង់បាន ៨០ (ប៉ែតសិប) ភាគរយឡើង និងដោយមានការចុះវាយតម្លៃគម្រោង ជាក់ស្តែងពីមន្ត្រីជំនាញមានសមត្ថកិច្ចរបស់ ១.១១.២. ឬមន្ទីរ និង/ឬមានលិខិតបិទការដ្ឋានពីអាជ្ញាធរមាន សមត្ថកិច្ច។

ក្នុងករណីគម្រោងអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិមានច្រើនដំណាក់កាល ឬបុគ្គលអភិ- វឌ្ឍអចលនវត្ថុមានគម្រោងផ្សេងទៀត ប្រាក់តម្កល់ធានាអាជីវកម្មនេះអាចធ្វើការផ្ទេរពីមួយដំណាក់កាល ទៅមួយដំណាក់កាល ឬពីមួយគម្រោងទៅមួយគម្រោងទៀតបានបន្ទាប់ពីដំណាក់កាលមុន ឬគម្រោង មុនសាងសង់បាន ៥០ (ហាសិប) ភាគរយឡើង។ ចំនួនទឹកប្រាក់តម្កល់ធានាអាជីវកម្មនេះ អាចមាន ការប្រែប្រួលទៅតាមទំហំជាក់ស្តែងនៃការវិនិយោគរបស់គម្រោង ឬដំណាក់កាលបន្ទាប់។

ក្នុងករណីបុគ្គលអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិស្នើសុំបញ្ឈប់សកម្មភាពអាជីវកម្ម ប្រាក់ តម្កល់ធានាអាជីវកម្មអាចដកវិញបានលុះត្រាតែមានការអនុញ្ញាតពី ១.១១.២. ឬមន្ទីរ។

ប្រការ២៣._

បុគ្គលអភិវឌ្ឍដ៏ទ្វ័យអាចស្នើសុំដកប្រាក់តម្កល់ធានាអាជីវកម្មបានក្នុងករណីដូចខាងក្រោម៖

- ដ៏ទ្វ័យត្រូវបានលក់អស់ជាស្ថាពរ និងមានលិខិតបញ្ជាក់ការចុះវាយតម្លៃជាក់ស្តែងពីមន្ត្រីជំនាញ មានសមត្ថកិច្ចរបស់ ១.១១.២. ឬមន្ទីរ និង/ឬបានបំពេញកាតព្វកិច្ចចប់សព្វគ្រប់តាមកិច្ចសន្យា លក់ទិញ

- បុគ្គលអភិវឌ្ឍដ៏ទ្វ័យស្នើសុំបញ្ឈប់សកម្មភាពអាជីវកម្ម និងមានការអនុញ្ញាតពី ១.១១.២. ឬមន្ទីរ។

ក្នុងករណីគម្រោងអភិវឌ្ឍដ៏ទ្វ័យមានច្រើនដំណាក់កាល ឬបុគ្គលអភិវឌ្ឍដ៏ទ្វ័យមានគម្រោងផ្សេង ទៀត ប្រាក់តម្កល់ធានាអាជីវកម្មនេះអាចធ្វើការផ្ទេរពីមួយដំណាក់កាលទៅមួយដំណាក់កាល ឬពីមួយ

គម្រោងទៅមួយគម្រោងទៀតបានបន្ទាប់ពីដំណាក់កាលមុន ឬគម្រោងលក់អស់ចាប់ពី ៩០ (កៅសិប) ភាគរយឡើង។ ចំនួនទឹកប្រាក់តម្កល់ធានាអាជីវកម្មនេះអាចមានការប្រែប្រួលទៅតាមទំហំជាក់ស្តែងនៃការវិនិយោគរបស់គម្រោង ឬដំណាក់កាលបន្ទាប់។

ប្រការ២៤._

បុគ្គលអភិវឌ្ឍន៍អចលនវត្ថុ ត្រូវដាក់លិខិតស្នើសុំដកប្រាក់តម្កល់ធានាអាជីវកម្មមក **១.១១.២** ឬមន្ទីរដោយភ្ជាប់មកជាមួយនូវឯកសារមួយចំនួនដូចខាងក្រោម៖

- លិខិតស្នើសុំដកប្រាក់តម្កល់ធានាអាជីវកម្ម
- របាយការណ៍សាងសង់ ឬរបាយការណ៍អភិវឌ្ឍន៍ដីឡូត៍
- របាយការណ៍លក់ទិញ
- លិខិតបិទការដ្ឋានសាងសង់ (ប្រសិនបើមាន)
- លក្ខខណ្ឌផ្សេងទៀតតាមការកំណត់របស់ **១.១១.២** ឬមន្ទីរ។

ប្រការ២៥._

១.១១.២ ឬមន្ទីរត្រូវចេញលិខិតអនុញ្ញាត ឬបដិសេធចំពោះការស្នើសុំដកប្រាក់តម្កល់ធានាអាជីវកម្មក្នុងរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃបានទទួលលិខិតស្នើសុំដកប្រាក់តម្កល់ធានាអាជីវកម្ម ដោយមានភ្ជាប់មកជាមួយនូវឯកសារតម្រូវផ្សេងៗគ្រប់ចំនួន និងបន្ទាប់ពីមានការចុះវាយតម្លៃជាក់ស្តែងដល់ទីកន្លែងពី **១.១១.២** ឬមន្ទីរ។

ប្រការ២៦._

១.១១.២ ឬមន្ទីរមានសិទ្ធិអនុវត្តនីតិវិធីបង្កកសាច់ប្រាក់ក្នុងគណនីប្រាក់តម្កល់ធានាអាជីវកម្មដូចមានកំណត់ក្នុងប្រការ២០ និងប្រការ២១ នៃប្រកាសនេះក្នុងករណីពិនិត្យឃើញថា បុគ្គលអភិវឌ្ឍន៍អចលនវត្ថុមិនបានបំពេញកាតព្វកិច្ចដូចមានកំណត់ក្នុងកិច្ចសន្យាលក់ទិញ ឬជួល ឬពុំមានលទ្ធភាពសាងសង់ ឬបោះបង់ចោលគម្រោងអភិវឌ្ឍន៍អចលនវត្ថុ ឬករណីណាមួយដែលធ្វើឱ្យខូចប្រយោជន៍សាធារណៈ។

ប្រាក់តម្កល់ធានាអាជីវកម្មខាងលើអាចស្នើសុំផ្តល់ជូនវិញបាន លុះត្រាតែបុគ្គលអភិវឌ្ឍន៍អចលនវត្ថុបានបំពេញកាតព្វកិច្ចអភិវឌ្ឍគម្រោងឡើងវិញ។

ផ្នែកទី២
គណនីអតិវិធានអចលនវត្ថុ

ប្រការ២៧._

បុគ្គលអភិវឌ្ឍន៍អចលនវត្ថុ ត្រូវបើកគណនីអភិវឌ្ឍន៍អចលនវត្ថុ នៅធនាគារពាណិជ្ជណាមួយក្នុង

ព្រះរាជាណាចក្រកម្ពុជា។

រាល់ការផ្លាស់ប្តូរ ឬបន្ថែមលេខគណនីអភិវឌ្ឍន៍អចលនវត្ថុ បុគ្គលអភិវឌ្ឍន៍អចលនវត្ថុត្រូវធ្វើលិខិតស្នើសុំជាលាយលក្ខណ៍អក្សរមក ១.១១.២. ឬមន្ទីរ។

ប្រការ២៨._

ការដកប្រាក់ពីគណនីអភិវឌ្ឍន៍អចលនវត្ថុ ត្រូវសមាមាត្រនឹងទំហំការងារដែលបុគ្គលអភិវឌ្ឍន៍អចលនវត្ថុបានសាងសង់ ដោយមានលិខិតបញ្ជាក់ពីវិស្វករត្រួតពិនិត្យគម្រោង សម្រាប់គម្រោងអភិវឌ្ឍន៍នៅឋាន ឬអគារសហកម្មសិទ្ធិ ឬលិខិតបញ្ជាក់ទំហំការងារពីម្ចាស់គម្រោងសម្រាប់គម្រោងដីឡូត៍។

វិស្វករដែលចេញលិខិតបញ្ជាក់ទំហំលទ្ធផលនៃការសាងសង់គម្រោងអភិវឌ្ឍន៍អចលនវត្ថុត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ពាក់ព័ន្ធជាធរមាន លើភាពត្រឹមត្រូវ និងពិតប្រាកដនៃលិខិតនោះ។

ប្រការ២៩._

១.១១.២. ឬមន្ទីរមានសិទ្ធិអនុវត្តនីតិវិធីបង្កកគណនីអភិវឌ្ឍន៍អចលនវត្ថុក្នុងករណីពិនិត្យឃើញថាបុគ្គលអភិវឌ្ឍន៍អចលនវត្ថុមិនបានបំពេញកាតព្វកិច្ចដូចមានកំណត់ក្នុងកិច្ចសន្យាលក់ទិញ ឬជួល ឬពុំមានលទ្ធភាពសាងសង់ ឬបោះបង់ចោលការសាងសង់គម្រោង ឬប្រធានសក្តិ និង/ឬករណីណាមួយដែលបានធ្វើឱ្យខូចប្រយោជន៍អតិថិជន។

គណនីអភិវឌ្ឍន៍អចលនវត្ថុដែលត្រូវបានបង្កកអាចដាក់ឱ្យដំណើរការវិញបានលុះត្រាតែមានការអនុញ្ញាតពី ១.១១.២. ឬមន្ទីរ។

ផ្នែកទី៣

ការកែប្រែលក្ខខណ្ឌអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្ម

ប្រការ៣០._

ការដាក់ប្រាតិភោគលើអចលនវត្ថុដែលជាកម្មវត្ថុនៃគម្រោងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ ត្រូវមានគោលការណ៍ឯកភាពជាមុនពី ១.១១.២. ឬ មន្ទីរ។

ប្រការ៣១._

រាល់ការកែប្រែ ឬផ្លាស់ប្តូរអាសយដ្ឋានក្រុមហ៊ុន នាមករណ៍ក្រុមហ៊ុន ឈ្មោះគម្រោង ភាគហ៊ុនិកសមាសភាពក្រុមប្រឹក្សាភិបាល អ្នកឈរឈ្មោះលើអាជ្ញាបណ្ណ ឬអ្នកឈរឈ្មោះលើលិខិតអនុញ្ញាតអាជីវកម្មកម្មវត្ថុអាជីវកម្ម ប្រភេទលំនៅឋាន ឬអគារសហកម្មសិទ្ធិ ទំហំដីឡូត៍ បុគ្គលអភិវឌ្ឍន៍អចលនវត្ថុត្រូវស្នើសុំការឯកភាពជាគោលការណ៍ជាមុនពី ១.១១.២. ឬមន្ទីរ។

១.១១.២. ឬមន្ទីរត្រូវជូនដំណឹងអំពីការអនុញ្ញាត ឬការបដិសេធក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីកាលបរិច្ឆេទនៃការទទួលសំណើ។

ប្រការ៣២._

ការផ្លាស់ប្តូរអាសយដ្ឋានក្រុមហ៊ុន នាមករណ៍ក្រុមហ៊ុន ឈ្មោះគម្រោង ភាគហ៊ុនិក សមាសភាព ក្រុមប្រឹក្សាភិបាល កម្មវត្ថុអាជីវកម្ម ប្រភេទលំនៅឋាន ឬអគារសហកម្មសិទ្ធិ ទំហំដីឡូត៍ អ្នកឈរឈ្មោះលើ អាជ្ញាបណ្ណ ឬអ្នកឈរឈ្មោះលើលិខិតអនុញ្ញាតអាជីវកម្ម ត្រូវផ្តល់ឯកសារដូចខាងក្រោម៖

ក. ការស្នើសុំផ្លាស់ប្តូរអាសយដ្ឋានក្រុមហ៊ុន នាមករណ៍ក្រុមហ៊ុន និង/ឬឈ្មោះគម្រោង

- លិខិតស្នើសុំផ្លាស់ប្តូរដោយមានបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់
- ប្រគល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មច្បាប់ដើមមក **ន.វ.ប.** ឬមន្ទីរ
- លិខិតជូនដំណឹងជាសាធារណៈស្តីពីការផ្លាស់ប្តូរ
- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ឬលិខិតសម្រេចរបស់បុគ្គលអភិវឌ្ឍន៍អចលនវត្ថុ
- ឯកសារតម្រូវផ្សេងទៀតតាមការកំណត់របស់ **ន.វ.ប.** ។

ខ. ការស្នើសុំផ្លាស់ប្តូរភាគហ៊ុនិក ឬសមាសភាពក្រុមប្រឹក្សាភិបាល

- លិខិតស្នើសុំផ្លាស់ប្តូរដោយមានបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់
- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលស្តីពីការផ្លាស់ប្តូរភាគហ៊ុនិក ឬសមាសភាពក្រុមប្រឹក្សាភិបាល
- លិខិតថ្កោលទោសរបស់ភាគហ៊ុនិក ឬសមាសភាពក្រុមប្រឹក្សាភិបាលថ្មី
- ឯកសារតម្រូវផ្សេងទៀតតាមការកំណត់របស់ **ន.វ.ប.** ។

គ. ការស្នើសុំផ្លាស់ប្តូរកម្មវត្ថុអាជីវកម្មរបស់ក្រុមហ៊ុន

- លិខិតស្នើសុំផ្លាស់ប្តូរដោយមានបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់
- ប្រគល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មច្បាប់ដើមមក **ន.វ.ប.** ឬមន្ទីរ
- លិខិតជូនដំណឹងជាសាធារណៈស្តីពីការផ្លាស់ប្តូរ
- លិខិតធានាអះអាងរបស់ក្រុមហ៊ុនពាក់ព័ន្ធការដោះស្រាយកាតព្វកិច្ចជាមួយអតិថិជន
- ឯកសារតម្រូវផ្សេងទៀតតាមការកំណត់របស់ **ន.វ.ប.** ។

ឃ. ការស្នើសុំផ្លាស់ប្តូរប្រភេទលំនៅឋាន ឬអគារសហកម្មសិទ្ធិ ឬទំហំដីឡូត៍

- លិខិតស្នើសុំផ្លាស់ប្តូរដោយមានបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់
- ប្រគល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មច្បាប់ដើមមក **ន.វ.ប.** ឬមន្ទីរ
- ប្លង់មេរបស់គម្រោងអភិវឌ្ឍន៍ទាំងមូល
- លិខិតធានាអះអាងរបស់ក្រុមហ៊ុនពាក់ព័ន្ធការដោះស្រាយកាតព្វកិច្ចជាមួយអតិថិជន
- ឯកសារតម្រូវផ្សេងទៀតតាមការកំណត់របស់ **ន.វ.ប.** ។

ង. ការស្នើសុំផ្លាស់ប្តូរអ្នកឈរឈ្មោះលើអាជ្ញាបណ្ណ ឬអ្នកឈរឈ្មោះលើលិខិតអនុញ្ញាតអាជីវកម្ម

- លិខិតស្នើសុំផ្លាស់ប្តូរដោយមានបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់

- ប្រគល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មច្បាប់ដើមមក ១.១១.២. ឬមន្ទីរ
- លិខិតថ្កោលទោសរបស់អ្នកឈរឈ្មោះលើអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មថ្មី
- ឯកសារតម្រូវផ្សេងទៀតតាមការកំណត់របស់ ១.១១.២. ។

ផ្នែកទី៤

ការបន្តសុពលភាពអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្ម

ប្រការ៣៣._

អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មមានសុពលភាពទៅតាមទំហំគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច។
 បុគ្គលអភិវឌ្ឍន៍សេដ្ឋកិច្ច ត្រូវដាក់ពាក្យស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម
 មក ១.១១.២. ឬមន្ទីរឱ្យបាន ២ (ពីរ) សប្តាហ៍ មុនកាលបរិច្ឆេទផុតសុពលភាពដោយភ្ជាប់ឯកសារតម្រូវ
 ដូចខាងក្រោម៖

- ពាក្យស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មតាមតម្រូវរបស់ ១.១១.២. ឬមន្ទីរ
- អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មច្បាប់ដើម
- លិខិតដាក់ប្រាក់តម្កល់ធានាអាជីវកម្ម
- បណ្ណពន្ធប៉ាតង់ ឬឯកសារបញ្ជាក់ការបង់ពន្ធ
- ឯកសារផ្សេងទៀត តាមការកំណត់របស់ ១.១១.២. ។

ការបន្តសុពលភាពអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ត្រូវបានផ្តល់ជូនសម្រាប់សុពលភាព
 ១ (មួយ) ឆ្នាំ និងអាចស្នើសុំបន្តជាថ្មីបានរហូតដល់បញ្ចប់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច។

ប្រការ៣៤._

ការសម្រេចផ្តល់ ឬបដិសេធចំពោះការស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម
 ត្រូវអនុវត្តតាមនីតិវិធីដូចមានកំណត់ក្នុងប្រការ១២ នៃប្រកាសនេះ។

ផ្នែកទី៥

ការព្យួរ និងការដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម

ប្រការ៣៥._

១.១១.២. ឬមន្ទីរមានសិទ្ធិព្យួរអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មក្នុងករណីសកម្មភាពអាជីវកម្មត្រូវ
 បានផ្អាក និងមានសិទ្ធិដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មក្នុងករណីសកម្មភាពអាជីវកម្មត្រូវ
 បានបញ្ឈប់។

បុគ្គលអភិវឌ្ឍអចលនវត្ថុ មានសិទ្ធិស្នើសុំផ្អាក ឬបញ្ឈប់សកម្មភាពអាជីវកម្មដោយបំពេញលក្ខខណ្ឌ ដូចបានកំណត់ក្នុងប្រកាសនេះ និងត្រូវប្រគល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មច្បាប់ដើមមក ១.២២.២. ឬមន្ទីរ។

ប្រការ៣៦._

១.២២.២. ឬមន្ទីរមានសិទ្ធិផ្អាកសកម្មភាពអាជីវកម្មរបស់បុគ្គលអភិវឌ្ឍអចលនវត្ថុ ក្នុងករណីណាមួយ ដូចខាងក្រោម៖

- មិនបានអនុវត្តគម្រោងអភិវឌ្ឍអចលនវត្ថុចាប់ពីរយៈពេល ៣ (បី) ខែឡើងទៅ គិតចាប់ពី កាលបរិច្ឆេទនៃការទទួលអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម
- មិនបានអនុវត្តត្រឹមត្រូវតាមកិច្ចសន្យាលក់ទិញ ឬជួលឱ្យបានចប់សព្វគ្រប់
- មិនបានធ្វើសកម្មភាពអាជីវកម្មស្របតាមលក្ខខណ្ឌអាជីវកម្មដែលបានកំណត់ក្នុងអាជ្ញាបណ្ណ ឬ លិខិតអនុញ្ញាតអាជីវកម្ម
- មិនបានបន្តសុពលភាពអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម
- ការកែប្រែលក្ខខណ្ឌអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មដោយគ្មានគោលការណ៍អនុញ្ញាតជា មុនពី ១.២២.២. ឬមន្ទីរ
- ការដកប្រាក់តម្កល់ធានាអាជីវកម្មដោយគ្មានការអនុញ្ញាតជាមុនពី ១.២២.២. ឬមន្ទីរ។

ប្រការ៣៧._

១.២២.២. ឬមន្ទីរមានសិទ្ធិបញ្ឈប់សកម្មភាពអាជីវកម្មរបស់បុគ្គលអភិវឌ្ឍអចលនវត្ថុ ក្នុងករណីណាមួយ ដូចខាងក្រោម៖

- មិនបានអនុវត្តតាមការណែនាំជាលាយលក្ខណ៍អក្សរ ក្រោយពី ១.២២.២. ឬមន្ទីរ បានព្យួរអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម
- ការក្លែងបន្លំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម
- បុគ្គលអភិវឌ្ឍអចលនវត្ថុរំលាយកិច្ចសន្យាដោយឯកតោភាគី
- អសាធនភាព ឬក្ស័យធន ឬប្រព្រឹត្តល្មើសក្នុងការធ្វើអាជីវកម្មដែលធ្វើឱ្យប៉ះពាល់ដល់ផល- ប្រយោជន៍សាធារណៈ
- ចូលរួម ឬពាក់ព័ន្ធផ្ទាល់ទៅនឹងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ និងបទល្មើសហិរញ្ញវត្ថុ។

ប្រការ៣៨._

បុគ្គលអភិវឌ្ឍអចលនវត្ថុ ដែលមានបំណងផ្អាកសកម្មភាពអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ត្រូវស្នើសុំជា លាយលក្ខណ៍អក្សរជាមុនមក ១.២២.២. ឬមន្ទីរ ដោយភ្ជាប់ឯកសារតម្រូវដូចខាងក្រោម៖

- លិខិតស្នើសុំផ្អាកសកម្មភាពអាជីវកម្មដោយបញ្ជាក់មូលហេតុឱ្យបានច្បាស់លាស់
- អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មច្បាប់ដើម

- ឯកសារពាក់ព័ន្ធនឹងការដោះស្រាយរួចរាល់ជាមួយអតិថិជន
- លិខិតធានា ឬកិច្ចសន្យាទទួលខុសត្រូវចំពោះបណ្តឹងទាមទារណាមួយពីសំណាក់ភាគីពាក់ព័ន្ធ
- ឯកសារតម្រូវផ្សេងទៀតតាមការកំណត់របស់ ១.១១.២. ។

ប្រការ៣៩._

បុគ្គលអភិវឌ្ឍអចលនវត្ថុដែលមានបំណងបញ្ឈប់សកម្មភាពអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ត្រូវស្នើសុំជាលាយលក្ខណ៍អក្សរជាមុនមក ១.១១.២. ឬមន្ទីរដោយភ្ជាប់ឯកសារតម្រូវដូចខាងក្រោម៖

- លិខិតស្នើសុំបញ្ឈប់សកម្មភាពអាជីវកម្មដោយបញ្ជាក់មូលហេតុឱ្យបានច្បាស់លាស់
- អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មច្បាប់ដើម
- ឯកសារពាក់ព័ន្ធនឹងការដោះស្រាយរួចរាល់ជាមួយអតិថិជនទាំងអស់
- លិខិតធានា ឬកិច្ចសន្យាទទួលខុសត្រូវចំពោះបណ្តឹងទាមទារណាមួយពីសំណាក់ភាគីពាក់ព័ន្ធ
- ឯកសារតម្រូវផ្សេងទៀតតាមការកំណត់របស់ ១.១១.២. ។

ប្រការ៤០._

១.១១.២. ឬមន្ទីរត្រូវចេញលិខិតបញ្ជាក់ការយល់ព្រម ឬបដិសេធចំពោះការស្នើសុំផ្អាក ឬបញ្ឈប់សកម្មភាពអាជីវកម្ម ឬបញ្ឈប់គម្រោង របស់បុគ្គលអភិវឌ្ឍអចលនវត្ថុបន្ទាប់ពីការត្រួតពិនិត្យសំណុំឯកសារនិង/ឬការចុះវាយតម្លៃជាក់ស្តែងពីមន្ត្រីជំនាញមានសមត្ថកិច្ចរបស់ ១.១១.២. ឬមន្ទីរនៅក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលសំណុំឯកសារនៃការស្នើសុំផ្អាក ឬបញ្ឈប់សកម្មភាពអាជីវកម្ម។

បុគ្គលអភិវឌ្ឍអចលនវត្ថុដែលត្រូវបានព្យួរ ឬដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មត្រូវបញ្ឈប់សកម្មភាពអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ចាប់ពីកាលបរិច្ឆេទចេញលិខិតជាលាយលក្ខណ៍អក្សរដោយ ១.១១.២. ឬមន្ទីរ។

បុគ្គលអភិវឌ្ឍអចលនវត្ថុដែលត្រូវបានព្យួរសកម្មភាពអាជីវកម្ម អាចចាប់ផ្តើមដំណើរការឡើងវិញលុះត្រាតែបុគ្គលអភិវឌ្ឍនោះបានបំពេញកាតព្វកិច្ចស្របតាមបទប្បញ្ញត្តិជាធរមាន និងដាក់ពាក្យស្នើសុំប្រកបអាជីវកម្មឡើងវិញដោយមានលិខិតឯកភាពជាលាយលក្ខណ៍អក្សរពី ១.១១.២. ឬមន្ទីរ។

ជំពូកទី៥

កម្រៃសេវា និងភាគទាន

ផ្នែកទី១

កម្រៃអាជ្ញាបណ្ណ កម្រៃលិខិតអនុញ្ញាតអាជីវកម្ម និងកម្រៃសេវារដ្ឋបាល

ប្រការ៤១._

បុគ្គលអភិវឌ្ឍអចលនវត្ថុដែលស្នើសុំអាជ្ញាបណ្ណពី ១.១១.២. ឬលិខិតអនុញ្ញាតអាជីវកម្មពីមន្ទីរត្រូវ

បង់កម្រៃអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម កម្រៃសេវារដ្ឋបាល ដូចមានកំណត់ទៅតាមប្រភេទ និង ចំនួនដូចខាងក្រោម៖

តម្លៃគិតជាវៀល/ឯកតា

ប្រភេទ	ចំនួន	កម្រៃអាជ្ញាបណ្ណ/លិខិត អនុញ្ញាតអាជីវកម្ម	កម្រៃសេវារដ្ឋបាល
សំណង់ផ្ទះល្វែង	១ ល្វែង	១០០.០០០	៤០.០០០
សំណង់ ភូមិត្រីះ	១ ភូមិត្រីះភ្លោះ	១២០.០០០	៦០.០០០
	១ ភូមិត្រីះទោល	២០០.០០០	១០០.០០០
សំណង់អគារ សហកម្មសិទ្ធិ	ចាប់ពី ១ ដល់ ២ បន្ទប់គេង	១០០.០០០	៦០.០០០
	៣ បន្ទប់គេងឡើង	២០០.០០០	១០០.០០០
	តួបផ្សារ ឬអគារការិយាល័យ (គិតជាម៉ែត្រការ៉េ)	១.៥០០	៥០០
ដីឡូត៍	ក្រោម ២០០ ម៉ែត្រការ៉េ/ឡូត៍	៤០.០០០	២០.០០០
	ចាប់ពី ២០០ ដល់ ៥០០ ម៉ែត្រ ការ៉េ/ឡូត៍	៨០.០០០	៤០.០០០
	លើសពី ៥០០ ដល់ ១.០០០ ម៉ែត្រការ៉េ/ឡូត៍	១២០.០០០	៦០.០០០
	លើសពី ១.០០០ ម៉ែត្រការ៉េ/ ឡូត៍ឡើងទៅ	២០០.០០០	១០០.០០០

ប្រការ៤២._

បុគ្គលអភិវឌ្ឍន៍អចលនវត្ថុដែលស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ត្រូវបង់ កម្រៃសេវារដ្ឋបាលដូចមានចែងក្នុងប្រការ៤១ នៃប្រកាសនេះ។

បុគ្គលអភិវឌ្ឍន៍អចលនវត្ថុដែលស្នើសុំបន្តសុពលភាពលិខិតអនុញ្ញាតជាគោលការណ៍ ត្រូវបង់កម្រៃ សេវារដ្ឋបាលចំនួន ១.០០០.០០០ (មួយលាន) វៀល ក្នុង ១ (មួយ) លើក។

ប្រការ៤៣._

រាល់ការកែប្រែ ឬផ្លាស់ប្តូរអាសយដ្ឋានក្រុមហ៊ុន នាមករណ៍ក្រុមហ៊ុន ឈ្មោះគម្រោង ភាគហ៊ុនិក សមាសភាពក្រុមប្រឹក្សាភិបាល អ្នកឈរឈ្មោះលើអាជ្ញាបណ្ណ ឬអ្នកឈរឈ្មោះលើលិខិតអនុញ្ញាត អាជីវកម្ម កម្មវត្ថុអាជីវកម្ម ប្រភេទលំនៅឋាន ឬអគារសហកម្មសិទ្ធិ ទំហំដីឡូត៍ បុគ្គលអភិវឌ្ឍន៍អចលនវត្ថុ ត្រូវបង់កម្រៃសេវារដ្ឋបាលចំនួន ២.០០០.០០០ (ពីរលាន) វៀល ក្នុង ១ (មួយ) លើក សម្រាប់បុគ្គលអភិវឌ្ឍ

អចលនវត្ថុដែលទទួលបានអាជ្ញាបណ្ណ និងចំនួន ៥០០.០០០ (ប្រាំរយពាន់) រៀល ក្នុង ១ (មួយ) លើក សម្រាប់បុគ្គលអភិវឌ្ឍអចលនវត្ថុដែលទទួលបានលិខិតអនុញ្ញាតអាជីវកម្ម។

ប្រការ៤៤._

កម្រៃអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម និងកម្រៃសេវាវដ្តបាលដូចមានកំណត់ក្នុងប្រកាសនេះ ត្រូវបង់ចូលគណនីរបស់ **ន.អ.ប.** ។

ផ្នែកទី២

តាគទានសម្រាប់មូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យអចលនវត្ថុនិងវិស័យបញ្ចាំ

ប្រការ៤៥._

បុគ្គលស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មពី **ន.អ.ប.** ឬមន្ទីរត្រូវបង់តាគទានសម្រាប់មូលនិធិ ទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យអចលនវត្ថុនិងវិស័យបញ្ចាំត្រូវបានកំណត់ទៅតាមប្រភេទ និងចំនួនដូចខាងក្រោម៖
តម្លៃគិតជា រៀល/ឯកតា

ប្រភេទ	ចំនួន	តាគទាន
សំណង់ផ្ទះល្វែង	១ ល្វែង	២៥.០០០
សំណង់ភូមិគ្រឹះ	១ ភូមិគ្រឹះភ្លោះ	៤០.០០០
	១ ភូមិគ្រឹះទោល	៦០.០០០
សំណង់អគារសហកម្មសិទ្ធិ	ចាប់ពី ១ ដល់ ២ បន្ទប់គេង	៤០.០០០
	៣ បន្ទប់គេង ឡើង	៦០.០០០
	តួបផ្សារ ឬអគារការិយាល័យ (គិតជាម៉ែត្រការ៉េ)	៤០០
ដីឡូត៍	ក្រោម ២០០ ម៉ែត្រការ៉េ/ឡូត៍	១០.០០០
	ចាប់ពី ២០០ ដល់ ៥០០ ម៉ែត្រការ៉េ/ឡូត៍	២០.០០០
	លើសពី ៥០០ ដល់ ១.០០០ ម៉ែត្រការ៉េ/ឡូត៍	៤០.០០០
	លើសពី ១.០០០ ម៉ែត្រការ៉េ/ឡូត៍ឡើងទៅ	៦០.០០០

កម្រៃតាគទានដូចមានកំណត់ក្នុងតារាងនៃប្រការនេះត្រូវបង់ចូលគណនីរបស់ **ន.អ.ប.** ។

ជំពូកទី៦

ទោសបញ្ញត្តិ

ប្រការ៤៦._

ត្រូវបានចាត់ទុកជាអំពើល្មើសនឹងបទបញ្ញត្តិនៃប្រកាសនេះចំពោះសកម្មភាពជាអាទិ៍៖

- ការធ្វើអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុដោយគ្មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ឬលិខិតអនុញ្ញាតជាគោលការណ៍
- ការក្លែងបន្លំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ឬលិខិតអនុញ្ញាតជាគោលការណ៍
- ការប្រើប្រាស់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ឬលិខិតអនុញ្ញាតជាគោលការណ៍ផុតសុពលភាព
- ការធ្វើឱ្យបាត់បង់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ឬលិខិតអនុញ្ញាតជាគោលការណ៍ច្បាប់ដើមមុនពេលគម្រោងត្រូវបានបញ្ចប់ជាស្ថាពរ
- ការយឺតយ៉ាវក្នុងការជូនដំណឹង ពីការបដិសេធចំពោះការស្នើសុំលិខិតអនុញ្ញាតសាងសង់ និង/ឬលិខិតបើកការដ្ឋានសាងសង់
- ការមិនបន្តសុពលភាពលិខិតដាក់ប្រាក់តម្កល់ធានាអាជីវកម្ម
- ការដកប្រាក់តម្កល់ធានាអាជីវកម្មដោយគ្មានការអនុញ្ញាតជាមុនពី ១.២២.២. ឬមន្ទីរ
- ការដកប្រាក់ពីគណនីអភិវឌ្ឍន៍អចលនវត្ថុខុសពីគោលបំណងនៃការប្រើប្រាស់ដូចមានកំណត់ក្នុងប្រការ២៨ នៃប្រកាសនេះ
- ការដាក់ប្រាក់ភោគលើអចលនវត្ថុដែលជាកម្មវត្ថុនៃគម្រោងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុដោយគ្មានគោលការណ៍ឯកភាពពី ១.២២.២. ឬមន្ទីរ
- ការប្រើប្រាស់គណនីផ្សេងពីគណនីអភិវឌ្ឍន៍អចលនវត្ថុសម្រាប់ទទួលប្រាក់ពីអតិថិជន
- ការផ្លាស់ប្តូរ ឬបន្ថែមលេខគណនីអភិវឌ្ឍន៍អចលនវត្ថុដោយគ្មានការឯកភាពជាគោលការណ៍ពី ១.២២.២. ឬមន្ទីរ
- ការប្រកាសលក់អចលនវត្ថុមុនគម្រោងសាងសង់ចប់ជាស្ថាពរ ចំពោះបុគ្គលអភិវឌ្ឍន៍អចលនវត្ថុដែលទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍន៍លំនៅឋាន ឬអគារសហកម្មសិទ្ធិប្រភេទ១
- ការផ្លាស់ប្តូរអ្នកតំណាងស្របច្បាប់ ដោយគ្មានការឯកភាពជាគោលការណ៍ជាមុនពី ១.២២.២. ឬមន្ទីរ
- ការលាក់បាំង ឬផ្តល់ព័ត៌មានមិនពិតពាក់ព័ន្ធការស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម
- ការមិនអនុវត្តតាមវិធានការ ឬការណែនាំជាលាយលក្ខណ៍អក្សររបស់ ១.២២.២. ឬមន្ទីរ។

ប្រការ៤៧._

រាល់អំពើល្មើសដូចមានកំណត់ក្នុងប្រការ៤៦ នៃប្រកាសនេះ ១.២២.២. ឬមន្ទីរ មានសិទ្ធិដាក់ទណ្ឌកម្មរដ្ឋបាលលើបុគ្គលអភិវឌ្ឍន៍អចលនវត្ថុទាំងឡាយណា ដែលប្រព្រឹត្តល្មើសវិធានការណាមួយដូចខាងក្រោម៖

- ជូនដំណឹង ឬព្រមានជាលាយលក្ខណ៍អក្សរ
- ហាមឃាត់ការធ្វើប្រតិបត្តិការ ឬវិវត្តន៍សកម្មភាពមួយចំនួន
- ព្យួរអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មបណ្តោះអាសន្ន
- ដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ឬលិខិតអនុញ្ញាតជាគោលការណ៍
- បង្កកគណនីអភិវឌ្ឍន៍អចលនវត្ថុ
- បង្កកប្រាក់តម្កល់ធានាអាជីវកម្ម
- ផ្សព្វផ្សាយជាសាធារណៈនូវអំពើបំពាននឹងបទប្បញ្ញត្តិនៃប្រកាសនេះ
- ផាកពិន័យជាប្រាក់
- ចាត់វិធានការផ្សេងៗទៀតទៅតាមច្បាប់ជាធរមាន។

ប្រការ៤៨.-

បុគ្គលដែលធ្វើអាជីវកម្មអភិវឌ្ឍន៍លំនៅឋាន ឬអគារសហកម្មសិទ្ធិដោយគ្មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតជាគោលការណ៍ ដែលចេញដោយ **ន.អ.ប.** ត្រូវទទួលរងការផាកពិន័យពី **ន.អ.ប.** ពី ១៥០.០០០.០០០ (មួយរយហាសិបលាន) រៀល ទៅ ៥០០.០០០.០០០ (ប្រាំរយលាន) រៀល និងត្រូវបញ្ឈប់សកម្មភាពអាជីវកម្មជាបន្ទាន់។

បុគ្គលដែលធ្វើអាជីវកម្មអភិវឌ្ឍន៍លំនៅឋាន ឬអគារសហកម្មសិទ្ធិ ដោយគ្មានលិខិតអនុញ្ញាតអាជីវកម្ម ឬលិខិតអនុញ្ញាតជាគោលការណ៍ ដែលចេញដោយមន្ទីរ ត្រូវទទួលរងការផាកពិន័យពីមន្ទីរ ពី ២៥.០០០.០០០ (ម្ភៃប្រាំលាន) រៀល ទៅ ៥០.០០០.០០០ (ហាសិបលាន) រៀល និងត្រូវបញ្ឈប់សកម្មភាពអាជីវកម្មជាបន្ទាន់។

បុគ្គលដែលធ្វើអាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ ដោយគ្មានអាជ្ញាបណ្ណ ដែលចេញដោយ **ន.អ.ប.** ត្រូវទទួលរងការផាកពិន័យពី **ន.អ.ប.** ពី ៥០.០០០.០០០ (ហាសិបលាន) រៀល ទៅ ១០០.០០០.០០០ (មួយរយលាន) រៀល និងត្រូវបញ្ឈប់សកម្មភាពអាជីវកម្មជាបន្ទាន់។

បុគ្គលដែលធ្វើអាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ ដោយគ្មានលិខិតអនុញ្ញាតអាជីវកម្ម ដែលចេញដោយមន្ទីរ ត្រូវទទួលរងការផាកពិន័យពីមន្ទីរពី ២០.០០០.០០០ (ម្ភៃលាន) រៀល ទៅ ៥០.០០០.០០០ (ហាសិបលាន) រៀល និងត្រូវបញ្ឈប់សកម្មភាពអាជីវកម្មជាបន្ទាន់។

ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើស ចំនួនទឹកប្រាក់ផាកពិន័យត្រូវគុណទ្វេដង។

ប្រការ៤៩.-

បុគ្គលដែលក្លែងបន្លំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតជាគោលការណ៍ ដែលចេញដោយ **ន.អ.ប.** ត្រូវទទួលរងការផាកពិន័យពី **ន.អ.ប.** ពី ១០០.០០០.០០០ (មួយរយលាន) រៀល ទៅ ២០០.០០០.០០០

(ពីររយលាន) រៀល និងត្រូវបញ្ឈប់សកម្មភាពអាជីវកម្មជាបន្ទាន់។

បុគ្គលដែលក្លែងបន្លំលិខិតអនុញ្ញាតអាជីវកម្ម ឬលិខិតអនុញ្ញាតជាគោលការណ៍ ដែលចេញដោយមន្ទីរ ត្រូវទទួលរងការផាកពិន័យពីមន្ទីរពី ៣០.០០០.០០០ (សាមសិបលាន) រៀល ទៅ ៦០.០០០.០០០ (ហុកសិបលាន) រៀល និងត្រូវបញ្ឈប់សកម្មភាពអាជីវកម្មជាបន្ទាន់។

ការផាកពិន័យពី ១.៥៥.៥. ឬមន្ទីរមិនធ្វើឱ្យអ្នកប្រព្រឹត្តបទល្មើសរួចផុតពីការទទួលខុសត្រូវខាងរដ្ឋប្បវេណី និង/ឬព្រហ្មទណ្ឌដូចមានកំណត់ក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ។

ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើស ចំនួនទឹកប្រាក់ផាកពិន័យត្រូវតុលាការទ្វេដង។

ប្រការ៥០.-

បុគ្គលអភិវឌ្ឍន៍អចលនវត្ថុដែលប្រើប្រាស់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតជាគោលការណ៍ ដែលចេញដោយ ១.៥៥.៥. ផុតសុពលភាព ត្រូវទទួលរងការផាកពិន័យពី ១.៥៥.៥. ពី ២០.០០០.០០០ (ម្ភៃលាន) រៀល ទៅ ៤០.០០០.០០០ (សែសិបលាន) រៀល ក្នុង ១ (មួយ) គម្រោង។

បុគ្គលអភិវឌ្ឍន៍អចលនវត្ថុដែលប្រើប្រាស់លិខិតអនុញ្ញាតអាជីវកម្ម ឬលិខិតអនុញ្ញាតជាគោលការណ៍ ដែលចេញដោយមន្ទីរផុតសុពលភាព ត្រូវទទួលរងការផាកពិន័យពីមន្ទីរ ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ក្នុង ១ (មួយ) គម្រោង។

ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើស ចំនួនទឹកប្រាក់ផាកពិន័យត្រូវតុលាការទ្វេដង។

ប្រការ៥១.-

បុគ្គលអភិវឌ្ឍន៍អចលនវត្ថុដែលធ្វើឱ្យបាត់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតជាគោលការណ៍ដែលចេញដោយ ១.៥៥.៥. មុនពេលគម្រោងសាងសង់ចប់ជាស្ថាពរ ត្រូវទទួលរងការផាកពិន័យពី ១.៥៥.៥. ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល និងត្រូវបំពេញនីតិវិធីដើម្បីទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតជាគោលការណ៍ដើម្បីដំណើរការអាជីវកម្មឡើងវិញ។

បុគ្គលអភិវឌ្ឍន៍អចលនវត្ថុដែលធ្វើឱ្យបាត់លិខិតអនុញ្ញាតអាជីវកម្ម ឬលិខិតអនុញ្ញាតជាគោលការណ៍ ដែលចេញដោយមន្ទីរមុនពេលគម្រោងសាងសង់ចប់ជាស្ថាពរ ត្រូវទទួលរងការផាកពិន័យពីមន្ទីរ ពី ៥០០.០០០ (ប្រាំរយពាន់) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល និងត្រូវបំពេញនីតិវិធីដើម្បីទទួលបានលិខិតអនុញ្ញាតអាជីវកម្ម ឬលិខិតអនុញ្ញាតជាគោលការណ៍ដើម្បីដំណើរការអាជីវកម្មឡើងវិញ។

ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើស ចំនួនទឹកប្រាក់ផាកពិន័យត្រូវតុលាការទ្វេដង។

ប្រការ៥២.-

បុគ្គលអភិវឌ្ឍន៍អចលនវត្ថុដែលយឺតយ៉ាវក្នុងការជូនដំណឹង ពីការបដិសេធចំពោះការស្នើសុំលិខិតអនុញ្ញាតសាងសង់ និង/ឬលិខិតបើកការដ្ឋានសាងសង់ ត្រូវទទួលរងការផាកពិន័យពី ១.៥៥.៥. ឬមន្ទីរ

ចំនួន ១.០០០.០០០ (មួយលាន) រៀល ក្នុង ១ (មួយ) ថ្ងៃ។

ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើស ចំនួនទឹកប្រាក់ផាកពិន័យត្រូវគុណទ្វេដង។

ប្រការ៥៣.-

បុគ្គលអភិវឌ្ឍអចលនវត្ថុដែលមិនបន្តសុពលភាពលិខិតដាក់ប្រាក់តម្កល់ធានាអាជីវកម្ម តាម កាលបរិច្ឆេទកំណត់ ត្រូវទទួលរងការផាកពិន័យពី ១.៥.២. ឬមន្ទីរ ចំនួន ៥០០.០០០ (ប្រាំរយពាន់) រៀល ក្នុង ១ (មួយ) ថ្ងៃ។

ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើស ចំនួនទឹកប្រាក់ផាកពិន័យត្រូវគុណទ្វេដង។

ប្រការ៥៤.-

បុគ្គលអភិវឌ្ឍអចលនវត្ថុដែលដកប្រាក់តម្កល់ធានាអាជីវកម្ម ដោយគ្មានការអនុញ្ញាតជាមុនពី ១.៥.២. ឬមន្ទីរ ត្រូវទទួលរងការផាកពិន័យពី ១.៥.២. ឬមន្ទីរស្មើនឹងចំនួនទឹកប្រាក់តម្កល់ធានាអាជីវកម្ម នោះ។

ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើស ចំនួនទឹកប្រាក់ផាកពិន័យត្រូវគុណទ្វេដង។

ប្រការ៥៥.-

បុគ្គលអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ប្រភេទ២ ដែលដកប្រាក់ពីគណនីអភិវឌ្ឍអចលនវត្ថុខុសពីគោលបំណងនៃការប្រើប្រាស់ ដូចមានកំណត់ ក្នុងប្រការ២៨ នៃប្រកាសនេះ ត្រូវទទួលរងការផាកពិន័យពី ១.៥.២. ឬមន្ទីរ ពី ១០.០០០.០០០ (ដប់ លាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ក្នុង ១ (មួយ) ករណី។

បុគ្គលអភិវឌ្ឍដីឡូត៍ទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ដែលដកប្រាក់ពីគណនី អភិវឌ្ឍអចលនវត្ថុខុសពីគោលបំណងនៃការប្រើប្រាស់ ដូចមានកំណត់ក្នុងប្រការ២៨ នៃប្រកាសនេះ ត្រូវទទួលរងការផាកពិន័យពី ១.៥.២. ឬមន្ទីរ ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ក្នុង ១ (មួយ) ករណី។

ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើស ចំនួនទឹកប្រាក់ផាកពិន័យត្រូវគុណទ្វេដង។

ប្រការ៥៦.-

ការដាក់ប្រាក់ភោគលើអចលនវត្ថុដែលជាកម្មវត្ថុនៃគម្រោងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដោយ គ្មានគោលការណ៍ឯកភាពពី ១.៥.២. ត្រូវទទួលរងការផាកពិន័យពី ១.៥.២. ពី ៥.០០០.០០០ (ប្រាំ លាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ក្នុង ១ (មួយ) ករណី។

ការដាក់ប្រាក់ភោគលើអចលនវត្ថុដែលជាកម្មវត្ថុនៃគម្រោងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដោយ គ្មានគោលការណ៍ឯកភាពពី មន្ទីរ ត្រូវទទួលរងការផាកពិន័យពី មន្ទីរ ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ក្នុង ១ (មួយ) ករណី។

ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើសដដែល ចំនួនទឹកប្រាក់ផាកពិន័យត្រូវគុណទ្វេដង និង/ឬឈាន ដល់ការព្យួរអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម។

ប្រការ៥៧._

បុគ្គលអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ប្រភេទ២ ឬលិខិតអនុញ្ញាតជាគោលការណ៍ ដែលប្រើប្រាស់គណនីផ្សេងដើម្បីទទួលប្រាក់របស់អតិថិជន ក្រៅពីគណនីអភិវឌ្ឍអចលនវត្ថុ ត្រូវទទួលរងការផាកពិន័យពី ១.៥៥.២៥. ឬមន្ទីរ ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល។

បុគ្គលអភិវឌ្ឍដីឡូត៍ទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ដែលប្រើប្រាស់គណនីផ្សេង ដើម្បីទទួលប្រាក់របស់អតិថិជន ក្រៅពីគណនីអភិវឌ្ឍអចលនវត្ថុ ត្រូវទទួលរងការផាកពិន័យពី ១.៥៥.២៥. ឬមន្ទីរពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល។

ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើស ចំនួនទឹកប្រាក់ផាកពិន័យត្រូវគុណទ្វេដង។

ប្រការ៥៨._

បុគ្គលអភិវឌ្ឍអចលនវត្ថុដែលផ្លាស់ប្តូរ ឬបន្ថែមលេខគណនីអភិវឌ្ឍអចលនវត្ថុ ដោយគ្មាន ការឯកភាពជាគោលការណ៍ពី ១.៥៥.២៥. ឬមន្ទីរ ត្រូវទទួលរងការផាកពិន័យពី ១.៥៥.២៥. ឬមន្ទីរពី ២០.០០០.០០០ (ម្ភៃលាន) រៀល ទៅ ៣០.០០០.០០០ (សាមសិបលាន) រៀល ក្នុង ១ (មួយ) គម្រោង។

ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើស ចំនួនទឹកប្រាក់ផាកពិន័យត្រូវគុណទ្វេដង។

ប្រការ៥៩._

បុគ្គលអភិវឌ្ឍអចលនវត្ថុដែលទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិប្រភេទ១ ដែលប្រកាសលក់អចលនវត្ថុមុនគម្រោងសាងសង់ចប់ជាស្ថាពរ ត្រូវ ទទួលរងការផាកពិន័យពី ១.៥៥.២៥. ឬ មន្ទីរ ពី ២០.០០០.០០០ (ម្ភៃលាន) រៀល ទៅ ៣០.០០០.០០០ (សាមសិបលាន) រៀល ក្នុង ១ (មួយ) គម្រោង។

ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើស ចំនួនទឹកប្រាក់ផាកពិន័យត្រូវគុណទ្វេដង។

ប្រការ៦០._

បុគ្គលអភិវឌ្ឍអចលនវត្ថុ ដែលផ្លាស់ប្តូរអ្នកតំណាងស្របច្បាប់ដោយគ្មានការឯកភាពជាគោលការណ៍ ជាមុនពី ១.៥៥.២៥. ឬមន្ទីរ ត្រូវទទួលរងការផាកពិន័យពី ១.៥៥.២៥. ឬមន្ទីរ ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៣.០០០.០០០ (បីលាន) រៀល ក្នុង ១ (មួយ) ករណី។

ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើសដដែល ចំនួនទឹកប្រាក់ផាកពិន័យត្រូវគុណទ្វេដង និង/ឬឈាន ដល់ការព្យួរអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម។

ប្រការ៦១._

បុគ្គលអភិវឌ្ឍអចលនវត្ថុដែលលាក់បាំង ឬផ្តល់ព័ត៌មានមិនពិតពាក់ព័ន្ធការស្នើសុំអាជ្ញាបណ្ណ ត្រូវ

ទទួលរងការផាកពិន័យពី **ន.អ.ប.** ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ក្នុង ១ (មួយ) ករណី។

បុគ្គលអភិវឌ្ឍអចលនវត្ថុដែលលាក់បាំង ឬផ្តល់ព័ត៌មានមិនពិតពាក់ព័ន្ធការស្នើសុំលិខិតអនុញ្ញាត អាជីវកម្ម ត្រូវទទួលរងការផាកពិន័យពីមន្ទីរ ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ក្នុង ១ (មួយ) ករណី។

ប្រការ៦២._

ចំនួនទឹកប្រាក់ផាកពិន័យ ដូចមានកំណត់ក្នុងប្រការ៤៨ ដល់ប្រការ៦១ នៃប្រកាសនេះ ត្រូវបង់ ចូលគណនីរបស់ **ន.អ.ប.** ។

ប្រការ៦៣._

បន្ថែមលើទណ្ឌកម្ម ដូចមានកំណត់ក្នុងប្រកាសនេះ បុគ្គលអភិវឌ្ឍអចលនវត្ថុដែលប្រព្រឹត្ត ឬពាក់ព័ន្ធ នឹងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ បទល្មើសហិរញ្ញវត្ថុ បទល្មើសសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ត្រូវផ្ដន្ទាទោសតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ជាធរមាន។

ជំពូកទី៧

អន្តរប្បញ្ញត្តិ

ប្រការ៦៤._

អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ឬលិខិតអនុញ្ញាតជាគោលការណ៍ ដែល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬ **ន.អ.ប.** ឬមន្ទីរ ផ្តល់ជូនមុនពេលប្រកាសនេះត្រូវបានដាក់ឱ្យអនុវត្ត នៅមានសុពលភាពបន្តរហូតដល់ផុតកាលកំណត់នៃអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ឬលិខិត អនុញ្ញាតជាគោលការណ៍នោះ។

បទប្បញ្ញត្តិពាក់ព័ន្ធនឹងយន្តការត្រួតពិនិត្យតាមដាន និងការដាក់របាយការណ៍ដូចមានកំណត់ក្នុង ប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍ អចលនវត្ថុ នៅមានសុពលភាពអនុវត្តរហូតដល់មានបទប្បញ្ញត្តិថ្មីមកជំនួស។

ជំពូកទី៨

វេសានប្បញ្ញត្តិ

ប្រការ៦៥._

ប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្ម អភិវឌ្ឍអចលនវត្ថុ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៦៦._

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយក នៃ ន.អ.ប. និងគ្រប់ប្រធានអង្គភាពពាក់ព័ន្ធក្រោម ឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អ.ស.ហ. ត្រូវទទួលបន្ទុកអនុវត្តប្រកាស នេះតាមភារកិច្ចរៀងៗ ខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃពុធ ១២ កើត ខែកុម្ភៈ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ។



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ឯកឧត្តម លោកជំទាវជាអនុប្រធាន និងសមាជិក
ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
- ក្រសួង ស្ថាប័នពាក់ព័ន្ធ
“ដើម្បីជូនជ្រាប”
- ដូចប្រការ៦៦
“ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ